



ទីក្រុងឡងប៊ិច
ក្រសួងសេវាអភិវឌ្ឍន៍
 333 មហាវិថី West Ocean, ជាន់ទី 4
 ឡងប៊ិច, CA 90802
 ទូរស័ព្ទ : (562) 570-5237 ទូរសារ : (562) 570-6753
 គេហទំព័រ : www.lbds.info

ធនធាន និងលក្ខខណ្ឌតម្រូវ សម្រាប់លទ្ធភាពចេញចូល របស់ជនពិការ

សេចក្តីជូនដំណឹង ដល់អ្នកស្នើសុំ អាជ្ញាប័ណ្ណអាជីវកម្ម និង លិខិតអនុញ្ញាតសាងសង់អាគារពាណិជ្ជកម្ម

ក្រោមច្បាប់រដ្ឋ និងសហព័ន្ធ, ការគោរពតាមច្បាប់ ស្តីពីលទ្ធភាពចេញចូល របស់ជនពិការ គឺជាការ ទទួលខុសត្រូវ ច្បាស់លាស់ និងជាសារវិន័យ ដែលអនុវត្ត ចំពោះគ្រប់ ម្ចាស់អាគារ និងអ្នកជួល អាគារបើកទូលាយ សម្រាប់សាធារណជនទាំងអស់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ លោកអ្នកអាចទទួលបានព័ត៌មាន អំពីភាគពូកិច្ច ផ្លូវ ច្បាប់ របស់លោកអ្នក និង របៀបអនុវត្តតាម ច្បាប់ ស្តីពីលទ្ធភាពចេញចូល របស់ជនពិការ នៅទីភ្នាក់ងារ ដូច ខាងក្រោមនេះ ៖

<p>នាយកដ្ឋានសេវាទូទៅ ផ្នែកស្ថាបត្យកម្មរដ្ឋ, កម្មវិធី CASp</p> <p>www.dgs.ca.gov/dsa www.dgs.ca.gov/casp</p>	<p>នាយកដ្ឋានស្ថាបត្យកម្ម និងលទ្ធភាពចេញចូល របស់ជនពិការ</p> <p>www.dor.ca.gov www.rehab.cahwnet.gov/disabilityaccessinfo</p>	<p>នាយកដ្ឋានសេវាទូទៅ គណៈកម្មការស្តីពីលទ្ធភាពចេញចូល របស់ជនពិការ រដ្ឋកាលីហ្វ័រញ៉ា</p> <p>www.cdda.ca.gov www.cdda.ca.gov/resources-menu/</p>
--	--	--

សេវាអធិការកិច្ច លក្ខណៈឯកទេស លើលទ្ធភាពចេញចូលដែលមានការបញ្ជាក់ទទួលស្គាល់

ការគោរពតាម បទដ្ឋានរដ្ឋ និងសហព័ន្ធ សម្រាប់លទ្ធភាពចេញចូលបាន ពាក់ព័ន្ធនឹងសំណង់ ធានាថា ទីកន្លែងសាធារណៈ មានលក្ខណៈអាចចេញចូលបាន និងមានបម្រើជូនជនពិការ ។ មិនថា អាជីវកម្ម របស់លោកអ្នក នឹងផ្តល់កន្លែងទៅ ក្នុងសម្បទាសាងសង់រួចរាល់ ឬ លោកអ្នកមានគម្រោងធ្វើការកែតម្រូវ ចំពោះសម្បទាបច្ចុប្បន្ន របស់លោកអ្នកក្តី, តាមរយៈការផ្សារភ្ជាប់ សេវាអ្នកឯកទេស ផ្នែកលទ្ធភាពចេញចូលបាន ដែលមានការបញ្ជាក់ទទួលស្គាល់ (CASp) ពីដំណាក់ដំបូង ក្នុងដំណើរការនេះ លោកអ្នកនឹងទទួល បានផល ពីអត្ថប្រយោជន៍ នៃការគោរពតាម និងក្រោម ច្បាប់ ស្តីពីការគោរពតាម បទដ្ឋាន ផ្នែកលទ្ធភាព អាចចេញចូលបាន ពាក់ព័ន្ធនឹងសំណង់ (CRASCA, ក្រមរដ្ឋប្បវេណី 55.51-55.545) និង ផលប្រយោជន៍ ពី កិច្ចការពារ ផ្នែកច្បាប់ ។

ទោះបីជាអាគារថ្មីរបស់លោកអ្នក ទទួលបានការអនុញ្ញាតនិងការឯកភាព ពីសាលាក្រុងឡងប៊ិច រួច ហើយក្តី, វាសំខាន់ណាស់ត្រូវមាន សេវាអធិការកិច្ច CASp ក្រោយពេលលោកអ្នកផ្តល់ចូល ដោយសារឧបសគ្គ ចំពោះលទ្ធភាពចេញចូលដល់ជនពិការ និងការរំលោភបំពាន អាចត្រូវបានបង្កើតឡើង ដោយអចេតនា ដូចជា ការដាក់គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ នៅកន្លែង ដែលតម្រូវឱ្យមានការបើកទូលាយ គ្មានការរាំង ស្ទះ ។ សម្រាប់ការកែតម្រូវ មានក្នុងគម្រោងទុក, CASp អាចផ្តល់ការពិនិត្យឡើងវិញ លើគម្រោងផែនការកែ លំអ និង ការវាយតម្លៃលើ អនុលោមភាព ផ្នែកលទ្ធភាពចេញចូលបាន របស់លោកអ្នក ចំពោះផ្នែកមាន ការកែសម្រួល លក្ខណៈសាធារណៈ នៃសម្បទា របស់លោកអ្នក ដែលអាចគ្មានចំណែក នៅក្នុងការកែតម្រូវ ។

CASp គឺជាអ្នកអាជីព ដែលមានការបញ្ជាក់ទទួលស្គាល់ដោយរដ្ឋកាលីហ្វ័រញ៉ា ថាមានចំណេះដឹងឯក ទេស ពាក់ព័ន្ធនឹងភាពអាចអនុវត្តបាន នៃបទដ្ឋាន ផ្នែកលទ្ធភាពចេញចូលបាន ។ របាយការណ៍អធិការ កិច្ច របស់ CASp ដែលបានរៀបចំឡើង អនុលោមតាមម្ចាស់អាជីវកម្ម និងម្ចាស់សម្បទា ដែលមានសិទ្ធិទទួល បាន CRASCA ចំពោះអត្ថប្រយោជន៍ ផ្នែកច្បាប់ជាក់លាក់, ក្នុងករណីមាន បណ្តឹងទាមទារ ផ្នែកលទ្ធភាពចេញ ចូលបាន ពាក់ព័ន្ធនឹងសំណង់ ប្រឆាំងនឹងពួកគេ ។

ដើម្បីស្វែងរក CASp, សូមចូលទៅ www.apps2.dgs.ca.gov/DSA/casp/casp_certified_list.aspx ។

ឥណទានពន្ធរដ្ឋាភិបាល, ការកាត់ពន្ធ និង ហិរញ្ញប្បទាន

កម្មវិធីរដ្ឋ និងកម្មវិធីសហព័ន្ធ ដើម្បីជួយអាជីវកម្មដែលមាន អនុលោមភាព ផ្នែកលទ្ធភាពអាចចេញចូលបាន និង ចំណាយ លើផ្នែកលទ្ធភាពអាចចេញចូលបានមានដូចជា ៖

ឥណទាន ផ្នែកលទ្ធភាពអាចចេញចូលបានរបស់ជនពិការ សម្រាប់អាជីវកម្មខ្នាតតូច ដែលមានសិទ្ធិទទួលបាន

ឥណទានពន្ធសហព័ន្ធ — ផ្នែក 44 នៃ ក្រមចំណូលផ្ទៃក្នុង ផ្តល់ឥណទានពន្ធសហព័ន្ធ សម្រាប់អាជីវកម្មខ្នាតតូច ដែលនាំឱ្យមានចំណាយ សម្រាប់គោលបំណងផ្តល់លទ្ធភាពអាចចេញចូលបានដល់ជនពិការ ។ សម្រាប់ព័ត៌មាន បន្ថែមទៀត, សូមមើល ទម្រង់បែបបទសេវាចំណូលផ្ទៃក្នុង (IRS) លេខ 8826 ៖ ឥណទាន ផ្នែកលទ្ធភាពអាចចេញចូលបាន របស់ជនពិការ នៅ www.irs.gov ។

ឥណទានពន្ធរដ្ឋ — ផ្នែក 17053.42 និង ផ្នែក 23642 នៃក្រមចំណូល និងពន្ធ ផ្តល់ឥណទានពន្ធរដ្ឋ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងឥណទានសហព័ន្ធ ផ្នែកលទ្ធភាពអាចចេញចូលបាន របស់ជនពិការ ដោយមានករណីលើកលែង ។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមមើល ទម្រង់បែបបទ លេខ 3548 របស់គណៈកម្មាធិការពន្ធប្រឡងនាយ (FTB) ៖ ឥណទាន ផ្នែកលទ្ធភាពអាចចេញចូលបាន របស់ជនពិការ សម្រាប់អាជីវកម្ម ខ្នាតតូច ដែលមានសិទ្ធិទទួលបាន នៅ www.ftb.ca.gov ។

ការកាត់បន្ថយឧបសគ្គ ផ្នែកស្ថាបត្យកម្ម និងមធ្យោបាយធ្វើដំណើរ

ការកាត់បន្ថយពន្ធសហព័ន្ធ — ផ្នែក 190 នៃក្រមចំណូលផ្ទៃក្នុង អនុញ្ញាតឱ្យអាជីវកម្មគ្រប់ខ្នាតទាំងអស់ អាចស្នើទារយក ទឹកប្រាក់កាត់បន្ថយពន្ធ ជាប្រចាំឆ្នាំ សម្រាប់ការចំណាយ មានគុណវុឌ្ឍន៍ ចំពោះការរុះរើ របាំងឧបសគ្គ ផ្នែករូបវន្ត, ផ្នែករចនាសម្ព័ន្ធ និង ផ្នែកមធ្យោបាយធ្វើដំណើរសម្រាប់ជនពិការបាន ។ សម្រាប់ព័ត៌មានបន្ថែមទៀត, សូមមើល ឯកសារផ្សព្វផ្សាយ IRS 535 ៖ ចំណាយអាជីវកម្មនៅ www.irs.gov ។

កម្មវិធីហិរញ្ញប្បទានលទ្ធភាពទទួលបានមូលធនកាលីហ្វ័រញ៉ា

ជម្រើសហិរញ្ញវត្ថុរដ្ឋ — កម្មវិធីលទ្ធភាពទទួលបានមូលធនកាលីហ្វ័រញ៉ា (CalCAP) កម្មវិធីហិរញ្ញប្បទាន ច្បាប់ជនពិការអាមេរិក (CalCAP/ADA) ជួយដល់អាជីវកម្ម ខ្នាតតូច ដោយផ្តល់ហិរញ្ញប្បទាន លើថ្លៃចំណាយ ក្នុងការកែតម្រូវ ឬ ការកែខែ លើសម្បទាអាជីវកម្ម ខ្នាតតូច ដែលមានស្រាប់ ដើម្បីអនុលោមតាម លក្ខខណ្ឌ តម្រូវនានា របស់ ADA សហព័ន្ធ ។ សូមសិក្សាបន្ថែមទៀត នៅ www.treasurer.ca.gov/cpcf/calcap/ ។

លក្ខខណ្ឌតម្រូវ ផ្នែកច្បាប់ កម្រិតរដ្ឋ និងសហព័ន្ធ ចំពោះលទ្ធភាពអាចចេញចូលបាន របស់ជនពិការ

ច្បាប់ ស្តីពីជនពិការអាមេរិក ឆ្នាំ 1990 (ADA) — ADA គឺជា ច្បាប់សហព័ន្ធ ស្តីពីសិទ្ធិស៊ីវិល ដែលហាមឃាត់ មិនឱ្យមាន ការរើសអើង ចំពោះជនពិការ និងតម្រូវឱ្យមាន ការកែសម្រួល លក្ខណៈសាធារណៈ និង សម្បទាពាណិជ្ជកម្មទាំងអស់ដែលអាចឱ្យជនពិការ ចេញចូលបាន ។ សូមសិក្សាបន្ថែមទៀត នៅ www.ada.gov ។

ក្រមសំណង់កាលីហ្វ័រញ៉ា (CBC) — CBC មានបញ្ញត្តិ ស្តីពីលទ្ធភាពអាចចេញចូលបាន ពាក់ព័ន្ធនឹងសំណង់ ដែលជាបទដ្ឋាន សម្រាប់អនុលោមភាពសំណង់ ។ អនុលោមភាពរបស់អាគារក៏ផ្អែកលើ ទម្រង់ឯកសារ CBC ដែលមានស្រាប់ នៅពេលធ្វើការសាងសង់ ឬ ធ្វើការកែតម្រូវ ។ សូមសិក្សាបន្ថែមទៀតនៅ www.bsc.ca.gov ។